


Here for you,
for life



ផលិតផល
ការសិក្សា
ជាមួយ ប្តូរឈ្នួល ឡាយប្តូរ





ផលិតផលការសិក្សា ជាមួយ ហ្វីលឡូ ឡាយហ្វី

គឺជាផលិតផលដ៏អស្ចារ្យ ដែលធានាដល់ការសិក្សារបស់កូនៗ ដោយលោកអ្នកមិនចាំបាច់
បារម្ភពីការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ។
ផលិតផលការសិក្សាជាមួយ ហ្វីលឡូ ឡាយហ្វី គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត
ដែលផ្តល់នូវការការពារទៅលើការសន្សំសម្រាប់ការសិក្សា។

! សារៈសំខាន់

- ផ្តល់ជូននូវអត្ថប្រយោជន៍ការសិក្សាដែលត្រូវបានធានារហូតដល់ ១០០% នៃចំនួន
ទឹកប្រាក់ធានារ៉ាប់រង សម្រាប់ការសិក្សាថ្នាក់វិទ្យាល័យ ឬ សាកលវិទ្យាល័យ។
- ផ្តល់ជូនការការពារ ទាំងអ្នកត្រូវបានធានារ៉ាប់រង និង អ្នកបង់ប្រាក់ក្នុងពេលបណ្តុ
សន្យារ៉ាប់រងមានសុពលភាព ដោយបង់បុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ។
- ផ្តល់ជូនអត្ថប្រយោជន៍លើកលែងការបង់បុព្វលាភធានារ៉ាប់រងនាពេលអនាគត
ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬករណីជំងឺធ្ងន់ធ្ងររបស់
អ្នកបង់ប្រាក់។
- វិសាលភាពនៃការធានា ជាសកលគ្រប់ទីកន្លែង។

១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវ បង់ជូនក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព / ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍	អត្ថប្រយោជន៍ការសិក្សាដែលត្រូវបានធានា ចំនួន ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង សម្រាប់អំឡុងពេលសិក្សា
អាចបន្ថែមអត្ថប្រយោជន៍ការពារផ្សេងទៀត សម្រាប់អ្នកបង់ប្រាក់	ផ្តល់ជូនជម្រើសសំខាន់ៗចំនួន ២ គឺជម្រើស វិទ្យាល័យ និង ជម្រើសសាកលវិទ្យាល័យ

- លោកអ្នកអាចជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងជាប្រចាំខែ ប្រចាំត្រីមាស
ប្រចាំឆមាស ឬប្រចាំឆ្នាំ។
- មធ្យោបាយបង់បុព្វលាភ៖ ផ្ទេរតាមធនាគារ បញ្ជាបង់ប្រាក់អចិន្ត្រៃយ៍ សេវាទូទាត់
ឬផ្ទេរប្រាក់មានអាជ្ញាបណ្ណត្រឹមត្រូវ។

🕒 ដំណើរការរបស់ផលិតផល

លោក ជា អាយុ ៣៥ ឆ្នាំ បានទិញផលិតផលការសិក្សាជាមួយ ហ្វីលឡូ ឡាយហ្វី (ជម្រើស
សាកលវិទ្យាល័យ) សម្រាប់កូនប្រុសអាយុ ៩ ឆ្នាំរបស់គាត់ ដែលមានចំនួនទឹកប្រាក់
ធានារ៉ាប់រងចំនួន \$១០,០០០។ លោក ជា បានបង់បុព្វលាភប្រចាំឆ្នាំចំនួន \$៩៣៩.២
ដើម្បីទិញផលិតផលនេះ នឹងទទួលបាននូវការការពារទៅលើអត្ថប្រយោជន៍ដូចខាងក្រោម៖



អត្ថប្រយោជន៍ ធានារ៉ាប់រង	ទឹកប្រាក់ធានារ៉ាប់រង (ដុល្លារ)
មរណភាព/ពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍	\$១០,០០០ នឹងត្រូវទូទាត់ក្នុងករណីមរណភាព/ពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់កូនប្រុសលោក ជា
អត្ថប្រយោជន៍ដល់កាល កំណត់បណ្ណសន្យារ៉ាប់រង	\$១១,០០០ នឹងត្រូវផ្តល់ជូនក្នុងអំឡុងពេល នៃការសិក្សាសាកលវិទ្យាល័យរបស់កូនលោកជា

ដោយគាត់ជ្រើសរើសយកជម្រើសសាកលវិទ្យាល័យកូនរបស់គាត់នឹងទទួលបានអត្ថប្រយោជន៍
ការសិក្សាដែលត្រូវបានធានាចំនួន ១០០% នៃចំនួនទឹកប្រាក់ធានា
រ៉ាប់រង ដែលនឹងចាប់ផ្តើមនៅពេលកូនរបស់គាត់មានអាយុ ១៩ ឆ្នាំ៖

អាយុអ្នកត្រូវបានធានា (ថ្ងៃកំណើតចុងក្រោយ)	អត្ថប្រយោជន៍កាសិក្សា ដែលត្រូវបានធានា	អត្ថប្រយោជន៍សរុប
១៩	\$២,០០០	\$១១,០០០ (១០០%នៃ ចំនួនទឹកប្រាក់ធានារ៉ាប់រង)
២០	\$២,៥០០	
២១	\$៣,០០០	
២២	\$៣,៥០០	

🚫 ករណីមិនធានា សម្រាប់ការទាមទារសំណងចំពោះមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

រាល់ការទាមទារសំណងចំពោះ មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD)
ទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ឬប្រយោលដោយមូលហេតុខាងក្រោមនឹងមិនត្រូវបាន
ធានាឡើយ៖

- ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាស
ក៏ដោយ ឬ
- ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង
មេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ការប្រើប្រាស់ខុសច្បាប់ នូវថ្នាំណាតូទិក (narcotics) ថ្នាំរំញ័រ (stimulants) ឬ
សារធាតុញៀនដទៃទៀត ឬ
- ទទួលបានប្រហារជីវិត ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់
អាជ្ញាធរ ឬសកម្មភាពលួចចេញពីពន្ធនាគារ ឬ
- សកម្មភាពខុសច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ឬម្ចាស់បណ្ណសន្យារ៉ាប់រងឬអ្នកទទួលផល
ដែលរំលោភទៅនឹងបទបញ្ញត្តិធានា ដូចដែលបានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា ឬ
- សង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុន) សង្គ្រាមស៊ីវិល ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬ
- ការបង្កគ្រោះថ្នាក់ដោយខ្លួនឯង របស់អ្នកត្រូវបានធានារ៉ាប់រង/ម្ចាស់បណ្ណសន្យារ៉ាប់រង ទោះជា
ក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ចូលរួមនៅក្នុងសកម្មភាពហោះហើរ លើកលែងតែជាអ្នកដឹកនាំនៃអាកាសចរណ៍ស៊ីវិលដែល
មានកាលវិភាគហោះហើរ ឬ
- បម្រើការងារក្នុងជួរយោធា ឬកងទ័ពជើងទឹកនៅក្នុងអំឡុងពេលដែលមានសង្គ្រាម (ទោះមាន
ឬមិនមានការប្រកាសជាមុន) ឬនៅក្រោមបញ្ជានៃប្រតិបត្តិការសង្គ្រាមឬការស្តារសណ្តាប់ធ្នាប់
សាធារណៈ។

ករណីខកខាន ឬយឺតយ៉ាវនៃការបង់បុព្វលាភធានារ៉ាប់រង៖

រយៈពេលអនុគ្រោះចំនួន ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់
បុព្វលាភធានារ៉ាប់រង នឹងត្រូវបានផ្តល់ជូនសម្រាប់ការទូទាត់បុព្វលាភធានារ៉ាប់រងដែលមិនទាន់បាន
បង់ ដែលក្នុងរយៈពេលអនុគ្រោះនេះបណ្ណសន្យារ៉ាប់រងនេះនឹងនៅតែមានសុពលភាពដដែល។
3ptប្រសិនបើក្រុមហ៊ុននៅតែមិនទទួលបាននូវបុព្វលាភធានារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទចុងក្រោយ
នៃរយៈពេលអនុគ្រោះនោះបណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាពគិតចាប់ពីកាលបរិច្ឆេទដែលត្រូវបង់
បុព្វលាភធានារ៉ាប់រងចុងក្រោយ។ ការទទួលខុសត្រូវរបស់ក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះ
នឹងត្រូវបញ្ចប់ ហើយក្រុមហ៊ុននឹងមិនត្រូវប្រគល់ជូនវិញនូវរាល់បុព្វលាភធានារ៉ាប់រងដែលបានបង់
នោះឡើយ។

ម្ចាស់បណ្ណសន្យារ៉ាប់រង អាចដាក់ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញមកក្រុមហ៊ុន
នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដល់កាលកំណត់ ត្រូវបង់បុព្វលាភ
ធានារ៉ាប់រងចុងក្រោយ។

- ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចភ្ជាប់ជាមួយរួមមាន៖
- ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ
 - ផលិតផលបន្ថែមការការពារគ្រោះថ្នាក់
 - ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ